



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤៥ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការរៀបចំនិងការប្រព្រឹត្តទៅរបស់និយ័តករទូរគមនាគមន៍កម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៥/០១៧ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
- បានឃើញអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

សម្រេច
ជំពូកទី១
បទប្បញ្ញត្តិទូទៅ

មាត្រា ១ .-

អនុក្រឹត្យនេះ កំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅនៃនិយ័តកម្មទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ។

ជំពូកទី២

មុខងារនិងភារកិច្ច និងរបបសម្ព័ន្ធនៃនិយ័តកម្មទូរគមនាគមន៍កម្ពុជា

មាត្រា ២ .-

ន.ទ.ក. បំពេញមុខងារដោយមានស្វ័យភាពខាងផ្នែករដ្ឋបាលនិងនិយ័តកម្ម ព្រមទាំងដោយឯករាជ្យពីប្រតិបត្តិការទូរគមនាគមន៍និងបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ ។

មាត្រា ៣ .-

ន.ទ.ក. ត្រូវដឹកនាំដោយប្រធាន១(មួយ)រូប ឋានៈស្មើរដ្ឋលេខាធិការ និងមានសមាជិកមួយចំនួនដែលមានឋានៈស្មើអនុរដ្ឋលេខាធិការតាមការចាំបាច់ ។

ប្រធាននិងសមាជិក **ន.ទ.ក.** មានអាណត្តិ៣(បី)ឆ្នាំ ។ អាណត្តិនេះអាចបន្តសជាថ្មី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (**ក.ប.ទ.**) ជូនប្រមុខរាជរដ្ឋាភិបាល ។

សមាជិក **ន.ទ.ក.** មានមុខងារនិងបំពេញភារកិច្ចទាំងឡាយដែលប្រធាន **ន.ទ.ក.** ប្រគល់ឱ្យលើកលែងតែមុខងារនិងភារកិច្ចដែលត្រូវបានកំណត់ក្នុងមាត្រា១៣ នៃអនុក្រឹត្យនេះ ។

ផ្នែកទី១

មុខងារនិងភារកិច្ចរបស់ប្រធាននិងសមាជិកនៃនិយ័តកម្មទូរគមនាគមន៍កម្ពុជា

មាត្រា ៤ .-

ប្រធាន **ន.ទ.ក.** មានសិទ្ធិពេញលេញដើម្បីគ្រប់គ្រងនិងអនុវត្តការងារដែលមានចែងក្នុងច្បាប់ស្តីពីទូរគមនាគមន៍និងបទប្បញ្ញត្តិដែលពាក់ព័ន្ធនឹងការធ្វើនិយ័តកម្មលើវិស័យទូរគមនាគមន៍ ។ ប្រធាន **ន.ទ.ក.** មានមុខងារនិងភារកិច្ចបន្ថែមដូចខាងក្រោម ៖

- គ្រប់គ្រងការងារប្រចាំថ្ងៃរបស់ **ន.ទ.ក.**
- ដឹកនាំការប្រជុំរបស់ **ន.ទ.ក.**
- រៀបចំយុទ្ធសាស្ត្រនិងផែនការការងារនៃការធ្វើនិយ័តកម្ម ដើម្បីចូលរួមអភិវឌ្ឍវិស័យទូរគមនាគមន៍ជូនរដ្ឋមន្ត្រី **ក.ប.ទ.** ពិនិត្យនិងសម្រេច
- ចុះកិច្ចសន្យានិងអនុសញ្ញាផ្សេងៗក្នុងនាម **ក.ប.ទ.** ដោយមានការឯកភាពពីរដ្ឋមន្ត្រី **ក.ប.ទ.**
- ជាតំណាងរបស់ **ន.ទ.ក.** ក្នុងទំនាក់ទំនងជាមួយតតិយជន ដូចជាស្ថាប័នជាតិនិងអន្តរជាតិ ព្រមទាំងវិស័យឯកជននានា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការធ្វើនិយ័តកម្មក្នុងវិស័យទូរគមនាគមន៍

- ធានាការផ្សព្វផ្សាយនិងអនុវត្តរាល់សេចក្តីសម្រេចរបស់ **ន.ទ.ក.**
- ជាតំណាងឱ្យ **ន.ទ.ក.** នៅចំពោះមុខតុលាការ
- គ្រប់គ្រងថវិកានិងទ្រព្យសម្បត្តិរបស់ **ន.ទ.ក.** ស្របតាមនីតិវិធីនិងបទប្បញ្ញត្តិជាធរមាន
- គ្រប់គ្រងមន្ត្រីនិងបុគ្គលិករបស់ **ន.ទ.ក.**
- ធ្វើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំជូនរដ្ឋមន្ត្រី **ក.ប.ទ.** និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យនិងសម្រេច និង
- អនុវត្តការងារផ្សេងទៀតទៅតាមការណែនាំរបស់រដ្ឋមន្ត្រី **ក.ប.ទ.** ។

មាត្រា ៥ .-

ប្រធាន **ន.ទ.ក.** អាចមានអ្នកជំនាញការជាតិនិងអន្តរជាតិមួយចំនួនដែលមានសមត្ថភាពជំនាញនិងបទពិសោធន៍ខ្ពស់ ដើម្បីជួយបម្រើការងារជាទីប្រឹក្សាបច្ចេកទេស ។

មាត្រា ៦ .-

- សមាជិក **ន.ទ.ក.** មានមុខងារនិងភារកិច្ចដូចខាងក្រោម ៖
- ជាជំនួយការប្រធានក្នុងការសម្របសម្រួលដឹកនាំការងារនាយកដ្ឋាននានាចំណុះឱ្យ **ន.ទ.ក.** តាមការចាត់តាំងរបស់ប្រធាន **ន.ទ.ក.**
 - ចូលរួមកិច្ចប្រជុំនានាតាមការកោះហៅរបស់ប្រធាន **ន.ទ.ក.**
 - បំពេញតួនាទីជាប្រធានស្តីទីក្នុងករណីប្រធានប្រគល់សិទ្ធិ និង
 - អនុវត្តការងារផ្សេងទៀតតាមការណែនាំរបស់ប្រធាន **ន.ទ.ក.** ។

ផ្នែកទី២

មេត្តភាពរបស់ប្រធាននិងសមាជិកនៃនិយ័តករទូរគមនាគមន៍កម្ពុជា

មាត្រា ៧ .-

បុគ្គលដែលអាចត្រូវបានជ្រើសរើសជាប្រធាននិងសមាជិក **ន.ទ.ក.** ត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម ៖

- មានសញ្ជាតិខ្មែរពីកំណើត
- មានអាយុយ៉ាងតិច៣៥(សាមសិបប្រាំ)ឆ្នាំ គិតដល់ថ្ងៃតែងតាំង
- មានសញ្ញាបត្រថ្នាក់ឧត្តមសិក្សា និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ និងសមស្របក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ព្រមទាំងមានបទពិសោធយ៉ាងតិច១០(ដប់)ឆ្នាំ សម្រាប់ជំនាញមួយ ឬច្រើនដូចជាទូរគមនាគមន៍ ព័ត៌មានវិទ្យា នីតិសាស្ត្រ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ឬផ្នែកផ្សេងទៀតតាមតម្រូវការជាក់ស្តែង
- មានសមត្ថភាពការងារ មានភាពស្អាតស្អំ និងមានគុណធម៌ និង
- មិនធ្លាប់ត្រូវបានផ្តន្ទាទោសពីបទមជ្ឈិមឬបទឧក្រិដ្ឋណាមួយ ឬធ្លាប់ត្រូវបានផ្តន្ទាទោសពីបទមជ្ឈិមឬបទឧក្រិដ្ឋណាមួយ តែត្រូវបានទទួលនីតិសម្បទារួចហើយ ។

មាត្រា ៨ .-

ក្នុងអាណត្តិរបស់ខ្លួន ប្រធាននិងសមាជិក **ន.ទ.ក.** មានវិសមិតភាពជាមួយសមាជិកក្រុមប្រឹក្សា-
ធម្មនុញ្ញ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឬសមាជិករាជរដ្ឋាភិបាល ។

មាត្រា ៩ .-

ប្រធាននិងសមាជិកព្រមទាំងមន្ត្រីទាំងអស់របស់ **ន.ទ.ក.** មិនអាចមានភាគហ៊ុនដោយផ្ទាល់ឬមាន
ផលប្រយោជន៍សេដ្ឋកិច្ចឬមានមុខនាទីជាមួយប្រតិបត្តិករទូរគមនាគមន៍ឬបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍
ឬអ្នកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណបានឡើយ ប៉ុន្តែអាចធ្វើជាអ្នកជាវឬអ្នកប្រើ
ប្រាស់សេវារបស់ប្រតិបត្តិករទូរគមនាគមន៍ឬបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ ។

ក្នុងអាណត្តិរបស់ខ្លួន ប្រធាននិងសមាជិកទាំងអស់របស់ **ន.ទ.ក.** ព្រមទាំងសហព័ទ្ធបុគ្គលមិនអាច
ចូលបម្រើការងារឬទទួលតំណែងណាមួយជាទីប្រឹក្សាឬជាអ្នកពិគ្រោះការងារ និងមិនអាចមានភាគហ៊ុនឬមាន
ផលប្រយោជន៍ជាប្រាក់ជាមួយប្រតិបត្តិករទូរគមនាគមន៍ ឬបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ណាមួយ
បានឡើយ ។

ប្រធានឬសមាជិក **ន.ទ.ក.** ត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្ត។

មាត្រា ១០ .-

- តំណែងប្រធានឬសមាជិក **ន.ទ.ក.** ត្រូវចាត់ទុកថានៅទំនេរ នៅពេលដែលសាមីជន ៖
- ទទួលមរណភាព
- លាលែងពីមុខតំណែងជាលាយលក្ខណ៍អក្សរ
- ចូលនិវត្តន៍
- បាត់បង់សមត្ថភាពការងារខាងបញ្ញាស្មារតីនិងកាយសម្បទាដោយមានលិខិតបញ្ជាក់ពីក្រសួង ស្ថាប័ន
មានសមត្ថកិច្ច
- មានកំហុសធ្ងន់ធ្ងរនិងខ្វះការទទួលខុសត្រូវក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឬ
- ត្រូវបានផ្ដន្ទាទោសពីបទមជ្ឈិមឬបទឧក្រិដ្ឋណាមួយ ។

មាត្រា ១១ .-

ក្នុងករណីដែលតំណែងប្រធានឬសមាជិក **ន.ទ.ក.** នៅទំនេរមុនចប់អាណត្តិ រដ្ឋមន្ត្រី **ក.ប.ខ.** ត្រូវ
រៀបចំសមាសភាពថ្មីស្ទើរទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីស្នើសុំតែងតាំងបំពេញអាណត្តិរបស់ប្រធានឬសមាជិក
នៅទំនេរនោះ ។

ប្រធានឬសមាជិកជំនួស ត្រូវបំពេញមុខងារនិងភារកិច្ចរហូតដល់ចប់អាណត្តិដើមរបស់ប្រធានឬសមាជិក
ដែលត្រូវបានជំនួសនោះ ។

មាត្រា ១២ .-

ក្នុងរយៈពេល២ (ពីរ) ឆ្នាំចាប់ពីពេលបញ្ចប់អាណត្តិឬលាលែងពីមុខតំណែងរបស់ខ្លួន ប្រធាននិង
សមាជិក **ន.ទ.ក.** មិនត្រូវបានអនុញ្ញាតឱ្យចូលបម្រើការងារ ឬមានទំនាក់ទំនងជាទីប្រឹក្សាឬជាអ្នកជំនាញការ

ឬជាអ្នកពិគ្រោះយោបល់ជូនប្រតិបត្តិករទូរគមនាគមន៍ ឬបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ណាមួយបាន ឡើយ ។

មាត្រា ១៣ .-

ប្រធាននិងសមាជិក **ន.ទ.ក.** ត្រូវរៀបចំកិច្ចប្រជុំពេញអង្គ ដើម្បីសម្រេចលើករណីណាមួយ ដូចខាង ក្រោម ៖

- ការផ្តល់ ការកែប្រែ ការព្យួរ ឬការដកហូតលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ
- ការចេញសេចក្តីសម្រេចបន្ថែមលើករណីមួយចំនួនស្របតាមមាត្រា៥ ចំណុច(ច) នៃច្បាប់ស្តីពីទូរគមនាគមន៍
- ផែនការអភិវឌ្ឍក្នុងការធ្វើនិយ័តកម្មលើវិស័យទូរគមនាគមន៍ ស្របតាមនីតិវិធីនិងបទប្បញ្ញត្តិ ជាធរមាន
- ការចាត់វិធានការទាំងឡាយស្របតាមមាត្រា៦៣ មាត្រា៦៩ និងមាត្រា១០២ នៃច្បាប់ស្តីពីទូរគមនាគមន៍
- លទ្ធកម្មសាធារណៈស្របតាមនីតិវិធីនិងបទប្បញ្ញត្តិជាធរមាន
- ផែនការថវិកាប្រចាំឆ្នាំរបស់ **ន.ទ.ក.** ស្របតាមនីតិវិធីនិងបទប្បញ្ញត្តិជាធរមាន និង
- ការដោះស្រាយវិវាទ ។

ការកោះប្រជុំពេញអង្គនិងការអនុម័តសេចក្តីសម្រេចត្រូវបានធ្វើឡើងស្របនឹងបទប្បញ្ញត្តិដែលមានចែង ក្នុងមាត្រា២៣ មាត្រា២៤ មាត្រា២៥ និងមាត្រា២៦ នៃអនុក្រឹត្យនេះ ។

ផ្នែកទី៣

របបសម្ព័ន្ធនៃនិយ័តករទូរគមនាគមន៍កម្ពុជា

មាត្រា ១៤ .-

ន.ទ.ក. មានរបបសម្ព័ន្ធដូចតទៅ ៖

- នាយកដ្ឋានរដ្ឋបាល បុគ្គលិក និងទំនាក់ទំនងអន្តរជាតិ
- នាយកដ្ឋានផែនការនិងហិរញ្ញវត្ថុ
- នាយកដ្ឋាននិយ័តកម្មទូរគមនាគមន៍
- នាយកដ្ឋាននិយ័តកម្មប្រៀបធៀបសេវា
- នាយកដ្ឋានការប្រកួតប្រជែងនិងការការពារអ្នកប្រើប្រាស់
- នាយកដ្ឋានសវនកម្មផ្ទៃក្នុង និង
- សាខារបស់ **ន.ទ.ក.** នៅតាមខេត្ត ។

នាយកដ្ឋាននីមួយៗ ត្រូវដឹកនាំដោយប្រធាននាយកដ្ឋាន១(មួយ)រូប និងមានអនុប្រធាននាយកដ្ឋាន ចំនួនច្រើនបំផុតពី៣(បី)រូបទៅ៥(ប្រាំ)រូប។ នាយកដ្ឋាននីមួយៗមានការិយាល័យចំណុះមួយចំនួនតាមការ ចាំបាច់។ ការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះរបស់នាយកដ្ឋាននីមួយៗត្រូវកំណត់ដោយ ប្រកាសរបស់រដ្ឋមន្ត្រី **ក.ប.ទ.** តាមសំណើរបស់ប្រធាន **ន.ទ.ក.** ។

អង្គការលេខរបស់ **ន.ទ.ក.** ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ ។

មាត្រា ១៥ .-

នាយកដ្ឋានរដ្ឋបាល បុគ្គលិក និងទំនាក់ទំនងអន្តរជាតិ មានមុខងារនិងភារកិច្ច ដូចខាងក្រោម ៖

- សម្របសម្រួលរាល់ការងារទូទៅរបស់ **ន.ទ.ក.**
- គ្រប់គ្រងនិងតាមដានរាល់ចរាចរណ៍រាល់សំណុំលិខិតនិងឯកសាររដ្ឋបាលផ្សេងៗរបស់ **ន.ទ.ក.**
- គ្រប់គ្រងសៀវភៅទទួលនិងបញ្ជូនសំណុំលិខិតឯកសារឱ្យបានត្រឹមត្រូវនិងច្បាស់លាស់
- គ្រប់គ្រងចរាចរឯកសារនិងលិខិតរដ្ឋបាលផ្សេងៗ ព្រមទាំងថែរក្សាឯកសារ និងផ្សព្វផ្សាយព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សារាចរ ប្រកាស សេចក្តីសម្រេចនិងឯកសារពាក់ព័ន្ធផ្សេងៗឱ្យមានសណ្តាប់ធ្នាប់និងមានសុវត្ថិភាព ព្រមទាំងផ្តល់ឯកសារជូនតាមសេចក្តីត្រូវការរបស់ថ្នាក់ដឹកនាំ
- រៀបចំសម្របសម្រួលនិងធ្វើកំណត់ត្រាកិច្ចប្រជុំរបស់ **ន.ទ.ក.**
- រៀបចំសណ្តាប់ធ្នាប់ទូទៅ ការងារសន្តិសុខ និងសុវត្ថិភាពរបស់ **ន.ទ.ក.**
- គ្រប់គ្រងទ្រព្យសម្បត្តិ សន្និធិសម្ភារៈ បញ្ជីសារពើភ័ណ្ឌ និងមធ្យោបាយដឹកជញ្ជូនរបស់ **ន.ទ.ក.**
- ធានាប្រសិទ្ធភាពនិងសុវត្ថិភាពការងាររដ្ឋបាលនិងការងារសង្គមរបស់ **ន.ទ.ក.**
- សិក្សា ស្រាវជ្រាវ និងសម្របសម្រួលរាល់សកម្មភាពរដ្ឋបាលរបស់ **ន.ទ.ក.**
- តាក់តែងលិខិតរដ្ឋបាលនិងលិខិតស្នាមផ្សេងៗ
- គ្រប់គ្រងនិងផ្តល់សេវាបច្ចេកវិទ្យាព័ត៌មាន
- ផ្គត់ផ្គង់និងជួសជុលសម្ភារៈបរិក្ខារការិយាល័យ
- រៀបចំគម្រោងនិងត្រួតពិនិត្យការងារសាងសង់និងជួសជុលសំណង់គ្រប់ប្រភេទរបស់ **ន.ទ.ក.**
- ចាត់ចែងការងារពិធីការ
- ធ្វើទំនាក់ទំនងជាមួយស្ថាប័នរដ្ឋប្បវេណីជននានា
- គ្រប់គ្រងនិងអភិវឌ្ឍផែនការសមត្ថភាពរបស់មន្ត្រី **ន.ទ.ក.** ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន
- បំពេញមុខងារជាចំណុចទាក់ទងរាល់កិច្ចការអន្តរជាតិ
- រៀបចំ ពិនិត្យ តាមដាន និងផ្តល់យោបល់លើរាល់ឯកសារដែលទាក់ទងនឹងការងារសហប្រតិបត្តិការអន្តរជាតិ
- រៀបចំគម្រោងសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីទាក់ទងនឹងនិយ័តកម្មលើវិស័យទូរគមនាគមន៍
- សិក្សានិងស្រាវជ្រាវឯកសារដែលទាក់ទងនឹងអង្គការអន្តរជាតិក្នុងវិស័យទូរគមនាគមន៍
- ចូលរួមរាល់សកម្មភាពការងារដែលទាក់ទងនឹងអង្គការអន្តរជាតិ
- រៀបចំនិងសហការជាមួយអង្គការពាក់ព័ន្ធសម្រាប់កិច្ចប្រជុំអន្តរជាតិក្នុងប្រទេស
- បូកសរុបរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ **ន.ទ.ក.**
- រៀបចំផែនការសកម្មភាពនិងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងារ ប្រចាំខែ ត្រីមាស ឆមាស ៩ខែ និងប្រចាំឆ្នាំ
- អនុវត្តការងារផ្សេងៗទៀតតាមការប្រគល់ជូនរបស់ប្រធាន **ន.ទ.ក.** ។

មាត្រា ១៦ .-

នាយកដ្ឋានផែនការនិងហិរញ្ញវត្ថុ មានមុខងារនិងភារកិច្ចដូចខាងក្រោម ៖

- រៀបចំផែនការអភិវឌ្ឍ ផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាប្រចាំឆ្នាំរបស់ **ន.ទ.ក**.
- គ្រប់គ្រងបេឡា
- តាមដាននិងសម្របសម្រួលការគ្រប់គ្រងថវិកាស្របតាមនីតិវិធីហិរញ្ញវត្ថុនិងបទប្បញ្ញត្តិជាធរមាន
- រៀបចំស្នើសុំគោលការណ៍ផ្តល់លាភការ ប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភផ្សេងៗជូនប្រធាន សមាជិក មន្ត្រី និងបុគ្គលិករបស់ **ន.ទ.ក**.
- គ្រប់គ្រង កត់ត្រា តាមដាន និងតឹងទារបំណុល
- គ្រប់គ្រងបញ្ជីកាតណនេយ្យរបស់ **ន.ទ.ក**.
- រៀបចំលើកសំណើសុំគោលការណ៍ធានាចំណាយនិងការទូទាត់
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ **ន.ទ.ក**.
- រៀបចំរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស ៩ខែ និង ប្រចាំឆ្នាំ
- អនុវត្តការងារផ្សេងៗទៀតតាមការប្រគល់ជូនរបស់ប្រធាន **ន.ទ.ក** ។

មាត្រា ១៧ .-

នាយកដ្ឋាននិយ័តកម្មទូរគមនាគមន៍ មានមុខងារនិងភារកិច្ច ដូចខាងក្រោម ៖

- ធ្វើនិយ័តកម្មពាក់ព័ន្ធនឹងការតភ្ជាប់បណ្តាញរវាងប្រតិបត្តិករនិងប្រតិបត្តិករ ការកំណត់ស្តង់ដារសម្រាប់ ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញនិងការផ្តល់សេវាទូរគមនាគមន៍ និងស្តង់ដារគ្រឿងសម្ភារៈ បរិក្ខារគមនាគមន៍ ព្រមទាំងប្លង់លេខទូរគមនាគមន៍ជាតិនិងអន្តរជាតិស្របតាម គោលនយោបាយនិងក្របខ័ណ្ឌគតិយុត្តនៃវិស័យទូរគមនាគមន៍ និងបទដ្ឋានគតិយុត្តផ្សេងទៀត ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា
- ពង្រឹងការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងប្រតិបត្តិការដូចបានកំណត់ក្នុងចំណុចទីមួយនៃ មាត្រានេះ
- ទទួល ពិនិត្យ សិក្សា វិភាគ វាយតម្លៃ តាមដាន និងសម្របសម្រួលលើសំណុំឯកសារស្នើសុំលិខិត អនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ
- ផ្តល់សេវាប្រឹក្សាយោបល់ទាក់ទងនឹងការចុះបញ្ជីនិងផ្តល់ព័ត៌មានពាក់ព័ន្ធ
- ផ្តល់សេចក្តីសន្និដ្ឋាននិងអនុសាសន៍ជូន **ន.ទ.ក** លើសំណុំឯកសារស្នើសុំលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ
- ផ្តល់ កែប្រែ ព្យួរ ផ្ទេរ ឬដកហូតលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណស្របតាមការសម្រេចរបស់ **ន.ទ.ក**.
- រៀបចំនិងផ្សព្វផ្សាយសេចក្តីសម្រេចពាក់ព័ន្ធនឹងការផ្តល់ ការកែប្រែ ការព្យួរ ការផ្ទេរឬការដកហូតលិខិត អនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ
- បង្កើតនិងរក្សាបញ្ជីលិខិតអនុញ្ញាត វិញ្ញាបនបត្រ និងអាជ្ញាបណ្ណ ព្រមទាំងកិច្ចព្រមព្រៀងស្តីពីការ តភ្ជាប់និងកិច្ចព្រមព្រៀងគោល

- ប្រមូល ពិនិត្យ តាមដាន សិក្សា វិភាគ និងវាយតម្លៃលើនិយ័តកម្មពាក់ព័ន្ធនឹងប្រតិបត្តិការដូចបានកំណត់ក្នុងចំណុចទីមួយនៃមាត្រានេះ នៅថ្នាក់តំបន់និងពិភពលោក
- រៀបចំសេចក្តីណែនាំបន្ថែមពាក់ព័ន្ធនឹងប្រតិបត្តិការដូចបានកំណត់ក្នុងចំណុចទីមួយនៃមាត្រានេះ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍និងបទប្បញ្ញត្តិផ្សេងទៀត ជូន **ន.ទ.ក**.
- ពិនិត្យនិងលើកសំណើធ្វើវិសោធនកម្មប្រកាសឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងប្រតិបត្តិការដូចបានកំណត់ក្នុងចំណុចទីមួយនៃមាត្រានេះ ជូន **ន.ទ.ក**.
- ប្រមូល សិក្សា វិភាគ តាមដាន និងគ្រប់គ្រងស្ថិតិពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍
- សហការផ្សព្វផ្សាយរបាយការណ៍ស្ថិតិពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍
- សហការរៀបចំក្រមសីលធម៌វិជ្ជាជីវៈនៃវិស័យទូរគមនាគមន៍
- សហការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបអាជីវកម្មខុសច្បាប់ ផ្ទុយនឹងក្រមសីលធម៌ និងលក្ខខណ្ឌទាំងឡាយនៃប្រតិបត្តិការដូចបានកំណត់ក្នុងចំណុចទីមួយនៃមាត្រានេះ
- សហការណែនាំនិងផ្សព្វផ្សាយអំពីស្តង់ដារនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ ឬឯកសារទូរគមនាគមន៍និងអាសយដ្ឋានអេឡិចត្រូនិក ស្របតាមការណែនាំរបស់ **ក.ប.ទ**.
- រាយការណ៍អំពីលទ្ធផលនៃការស្រាវជ្រាវ ការស៊ើបអង្កេត និងការបង្ក្រាបអំពើល្មើស ជូន **ន.ទ.ក**.
- ស្នើសុំចាត់វិធានការនានាពាក់ព័ន្ធនឹងការបំពានលើការអនុវត្តច្បាប់ស្តីពីទូរគមនាគមន៍និងបទប្បញ្ញត្តិផ្សេងទៀតជូន **ន.ទ.ក**.
- រៀបចំផែនការសកម្មភាពនិងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- រៀបចំរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋាន ប្រចាំខែ ត្រីមាស ៩ខែ និងប្រចាំឆ្នាំ និង
- អនុវត្តការងារផ្សេងៗទៀតតាមការប្រគល់ជូនរបស់ប្រធាន **ន.ទ.ក** ។

មាត្រា ១៨ .-

- នាយកដ្ឋាននិយ័តកម្មប្រកាន់សិទ្ធិ មានមុខងារនិងភារកិច្ចដូចខាងក្រោម ៖
- ធ្វើនិយ័តកម្មពាក់ព័ន្ធនឹងការប្រើប្រាស់ប្រេកង់សិទ្ធិ និងការអនុវត្តលក្ខខណ្ឌទាំងឡាយដែលមានចែងក្នុងការចុះបញ្ជីប្រើប្រាស់ប្រេកង់សិទ្ធិឬអាជ្ញាប័ណ្ណប្រេកង់សិទ្ធិ ស្របតាមគោលនយោបាយនិងក្របខ័ណ្ឌគតិយុត្តនៃវិសាលគមន៍ប្រេកង់សិទ្ធិនិងបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាននៃព្រះរាជាណាចក្រកម្ពុជា
 - ពង្រឹងការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងប្រេកង់សិទ្ធិ និងលក្ខខណ្ឌនៃការចុះបញ្ជីប្រើប្រាស់ប្រេកង់សិទ្ធិនិងអាជ្ញាប័ណ្ណប្រេកង់សិទ្ធិ
 - ទទួល ពិនិត្យ សិក្សា វិភាគ វាយតម្លៃ តាមដាន និងសម្របសម្រួលលើសំណុំឯកសារស្នើសុំការចុះបញ្ជីប្រើប្រាស់ប្រេកង់សិទ្ធិ និងអាជ្ញាប័ណ្ណប្រេកង់សិទ្ធិ
 - ផ្តល់សេវាប្រឹក្សាយោបល់ទាក់ទងនឹងការចុះបញ្ជីនិងផ្តល់ព័ត៌មានពាក់ព័ន្ធ
 - ផ្តល់សេចក្តីសន្និដ្ឋាននិងអនុសាសន៍ជូន **ន.ទ.ក** លើសំណុំឯកសារស្នើសុំអាជ្ញាប័ណ្ណប្រេកង់សិទ្ធិ
 - ផ្តល់ កែប្រែ ព្យួរ ឬដកហូតអាជ្ញាប័ណ្ណប្រេកង់សិទ្ធិស្របតាមការសម្រេចរបស់ **ន.ទ.ក**.
 - រៀបចំនិងផ្សព្វផ្សាយសេចក្តីសម្រេចនានាពាក់ព័ន្ធនឹងការផ្តល់ ការកែប្រែ ការព្យួរ ឬការដកហូតអាជ្ញាប័ណ្ណប្រេកង់សិទ្ធិ

- ចុះបញ្ជីការប្រើប្រាស់ហ្វ្រេកង់ស៊ីវិល
- បង្កើតនិងរក្សាបញ្ជីនៃការប្រើប្រាស់ហ្វ្រេកង់ស៊ីវិល និងអាជ្ញាបណ្ណហ្វ្រេកង់ស៊ីវិល
- ប្រមូល ពិនិត្យ តាមដាន សិក្សា វិភាគ និងវាយតម្លៃលើនិយ័តកម្មពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃការប្រើប្រាស់ហ្វ្រេកង់ស៊ីវិល នៅថ្នាក់តំបន់និងពិភពលោក
- រៀបចំសេចក្តីណែនាំបន្ថែមពាក់ព័ន្ធនឹងការប្រើប្រាស់ហ្វ្រេកង់ស៊ីវិលស្របតាមច្បាប់ស្តីពីទូរគមនាគមន៍ និងបទប្បញ្ញត្តិផ្សេងទៀត ជូន **ន.ទ.ក**.
- ពិនិត្យនិងលើកសំណើធ្វើវិសោធនកម្មលើផែនការជាតិ ប្រកាស ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងហ្វ្រេកង់ស៊ីវិល ជូន **ន.ទ.ក**.
- រៀបចំធាតុចូលទាំងឡាយពាក់ព័ន្ធនឹងហ្វ្រេកង់ស៊ីវិលជូនទៅ **ក.ប.ទ**. ដើម្បីរៀបចំការចុះបញ្ជីគោលហ្វ្រេកង់ស៊ីវិលអន្តរជាតិ (Master International Frequency Register) នៅសហភាពទូរគមនាគមន៍អន្តរជាតិ
- សហការសម្របសម្រួលការងារជាមួយបណ្តាអង្គការហ្វ្រេកង់ស៊ីវិលនៃប្រទេសជាប់ព្រំដែនលើនិយ័តកម្មនៃវិសាលគមន៍ហ្វ្រេកង់ស៊ីវិល ក្រោមការដឹកនាំរបស់ **ក.ប.ទ**.
- គ្រប់គ្រង ថែទាំ និងប្រើប្រាស់ឧបករណ៍និងបរិក្ខាររបស់ **ន.ទ.ក**. ដើម្បីត្រួតពិនិត្យនិងតាមដានការប្រើប្រាស់ហ្វ្រេកង់ស៊ីវិល
- ប្រមូល សិក្សា វិភាគ តាមដាន និងគ្រប់គ្រងស្ថិតិពាក់ព័ន្ធនឹងហ្វ្រេកង់ស៊ីវិល
- សហការផ្សព្វផ្សាយរបាយការណ៍ស្ថិតិពាក់ព័ន្ធនឹងហ្វ្រេកង់ស៊ីវិល
- សហការណែនាំនិងផ្សព្វផ្សាយអំពីស្តង់ដារទូរគមនាគមន៍ ស្របតាមការណែនាំរបស់ **ក.ប.ទ**.
- សហការត្រួតពិនិត្យទីតាំងស្ថានីយ៍ទូរគមនាគមន៍ ស្របតាមការណែនាំរបស់ **ក.ប.ទ**.
- សហការរៀបចំក្រមសីលធម៌វិជ្ជាជីវៈនៃវិស័យទូរគមនាគមន៍
- សហការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបអាជីវកម្មខុសច្បាប់ ផ្ទុយនឹងក្រមសីលធម៌ និងលក្ខខណ្ឌទាំងឡាយនៃការប្រើប្រាស់ហ្វ្រេកង់ស៊ីវិល
- រាយការណ៍អំពីលទ្ធផលនៃការស្រាវជ្រាវ ការស៊ើបអង្កេត និងការបង្ក្រាបអំពើល្មើស ជូន **ន.ទ.ក**.
- ស្នើសុំចាត់វិធានការនានាពាក់ព័ន្ធនឹងការបំពានលើការអនុវត្តច្បាប់ស្តីពីទូរគមនាគមន៍និងបទប្បញ្ញត្តិផ្សេងទៀតជូន **ន.ទ.ក**.
- រៀបចំផែនការសកម្មភាពនិងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- រៀបចំរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋាន ប្រចាំខែ ត្រីមាស ៩ខែ និងប្រចាំឆ្នាំ និង
- អនុវត្តការងារផ្សេងៗទៀតតាមការប្រគល់ជូនរបស់ប្រធាន **ន.ទ.ក** ។

មាត្រា ១៩ .-

- នាយកដ្ឋានការប្រកួតប្រជែងនិងការការពារអ្នកប្រើប្រាស់ មានមុខងារនិងភារកិច្ចដូចខាងក្រោម ៖
- ត្រួតពិនិត្យ តាមដាន និងវាយតម្លៃសកម្មភាពប្រកួតប្រជែងស្របច្បាប់និងស្មោះត្រង់ក្នុងទីផ្សារទូរគមនាគមន៍ ហើយត្រូវរាយការណ៍ជូន **ក.ប.ទ**. ដើម្បីរៀបចំបទប្បញ្ញត្តិបន្ថែម
 - ត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តសិទ្ធិរបស់ប្រតិបត្តិករនិងអ្នកប្រើប្រាស់ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍និងបទប្បញ្ញត្តិជាធរមានផ្សេងទៀត

- ត្រួតពិនិត្យឯកសារផ្តល់ព័ត៌មានអំពីការគ្រប់គ្រងថ្លៃដើម របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ដោយសវនករឯករាជ្យដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងព័ត៌មាន ពុំមែនហិរញ្ញវត្ថុដែលត្រូវផ្តល់ជូនដោយប្រតិបត្តិករទូរគមនាគមន៍ និងបុគ្គលពាក់ព័ន្ធនឹងវិស័យ ទូរគមនាគមន៍រៀងរាល់ឆ្នាំសារពើពន្ធ
- ត្រួតពិនិត្យ សិក្សា និងវិភាគលើកិច្ចព្រមព្រៀងស្តីពីការផ្ទេរកិច្ចសន្យាឬការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ការទិញយកក្រុមហ៊ុនឬភាគហ៊ុន ឬការដាក់ប្រាក់ភាគពាក់ព័ន្ធនឹងប្រតិបត្តិការទូរគមនាគមន៍
- ត្រួតពិនិត្យ សិក្សា និងវិភាគលើសន្តតិកម្មពាក់ព័ន្ធនឹងប្រតិបត្តិការទូរគមនាគមន៍និងលើសកម្មភាព ទាំងឡាយណាដែលឈានទៅរកអសោធន៍យរបស់ប្រតិបត្តិករទូរគមនាគមន៍ឬបុគ្គលពាក់ព័ន្ធនឹងវិស័យ ទូរគមនាគមន៍
- ពង្រឹងការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការប្រកួតប្រជែងនិងការការពារអ្នកប្រើប្រាស់
- រៀបចំសេចក្តីណែនាំបន្ថែមពាក់ព័ន្ធនឹងការប្រកួតប្រជែងនិងការការពារអ្នកប្រើប្រាស់ ស្របតាមច្បាប់ ស្តីពីទូរគមនាគមន៍និងបទប្បញ្ញត្តិផ្សេងទៀត ជូន **ន.ទ.ក.**
- ពិនិត្យនិងលើកសំណើធ្វើវិសោធនកម្មប្រកាសឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រកួតប្រជែង និងការការពារអ្នកប្រើប្រាស់ ជូន **ន.ទ.ក.**
- សហការណែនាំនិងផ្សព្វផ្សាយអំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងការប្រកួតប្រជែងនិងការការពារអ្នកប្រើប្រាស់
- សហការរៀបចំក្រមសីលធម៌វិជ្ជាជីវៈនៃវិស័យទូរគមនាគមន៍
- ទទួលពាក្យបណ្តឹងនិងសហការស៊ើបអង្កេតអំពីប្រតិបត្តិការទាំងឡាយណាដែលឈានទៅដល់ការ ចាត់ទុកជាអំពើមិនប្រក្រតីឬអំពើល្មើស ផ្អែកតាមច្បាប់ស្តីពីទូរគមនាគមន៍និងបទប្បញ្ញត្តិផ្សេងទៀត
- ត្រួតពិនិត្យនិងដោះស្រាយវិវាទពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍ និងបទប្បញ្ញត្តិផ្សេងទៀត
- សហការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបអាជីវកម្មខុសច្បាប់ ផ្ទុយនឹងក្រមសីលធម៌ លក្ខខណ្ឌ នៃបច្ចេកវិទ្យា លក្ខខណ្ឌនៃស្តង់ដារ គុណភាពនៃសេវា និងគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍
- រាយការណ៍ជាបន្ទាន់ជូន **ន.ទ.ក.** អំពីសកម្មភាពទាំងឡាយដែលឈានទៅរកការរំលោភបំពានលើ គោលការណ៍ប្រកួតប្រជែងនិងសិទ្ធិរបស់អ្នកប្រើប្រាស់
- សហការពិនិត្យនិងផ្តល់យោបល់ ដើម្បីចាត់វិធានការដាក់វិន័យពាក់ព័ន្ធនឹងបុគ្គលប្រព្រឹត្តល្មើសនឹង ច្បាប់និងបទប្បញ្ញត្តិនានាដែលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍
- រៀបចំផែនការសកម្មភាពនិងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- រៀបចំរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋាន ប្រចាំខែ ត្រីមាស ៩ខែ និងប្រចាំឆ្នាំ និង
- អនុវត្តការងារផ្សេងៗទៀតតាមការប្រគល់ជូនរបស់ប្រធាន **ន.ទ.ក.** ។

មាត្រា ២០ .-

- នាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ **ន.ទ.ក.** មានមុខងារនិងភារកិច្ចដូចខាងក្រោម ៖
- ធ្វើសវនកម្មលើអនុលោមភាព ការគ្រប់គ្រង និងហិរញ្ញវត្ថុរបស់ **ន.ទ.ក.** ស្របតាមផែនការសវនកម្ម ផ្ទៃក្នុង និងតាមការណែនាំរបស់រដ្ឋមន្ត្រី **ក.ប.ទ.**
 - រៀបចំផែនការសវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ ដើម្បីដាក់ជូនប្រធាន **ន.ទ.ក.** ពិនិត្យនិងសម្រេច

- ធ្វើរបាយការណ៍ អំពីសកម្មភាពការងាររបស់ខ្លួន ប្រចាំត្រីមាស ឆមាស ៩ខែ និងប្រចាំឆ្នាំ ដើម្បីធ្វើជូនប្រធាន **ន.ទ.ក** ពិនិត្យនិងផ្តល់ការណែនាំ និង
- អនុវត្តការងារផ្សេងៗទៀត ដូចមានចែងក្នុងអនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃសវនកម្មផ្ទៃក្នុងនៅតាមបណ្តាស្ថាប័ន ក្រសួង និងសហគ្រាសសាធារណៈ និងតាមការប្រគល់ជូនរបស់រដ្ឋមន្ត្រី **ក.ប.ទ** ។

ជំពូកទី៣

មន្ត្រីរបស់និយ័តករទូរគមនាគមន៍កម្ពុជា

មាត្រា២១ .-

បុគ្គលិកអចិន្ត្រៃយ៍របស់ **ន.ទ.ក** គឺជាមន្ត្រីរាជការក្របខ័ណ្ឌមុខងារសាធារណៈ ដែលត្រូវបានតែងតាំងឱ្យបម្រើការងារនៅក្នុង **ន.ទ.ក** ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ន.ទ.ក អាចត្រូវបានអនុញ្ញាតឱ្យជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ដើម្បីបំពេញការងារតាមតម្រូវការចាំបាច់របស់ខ្លួន ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

បុគ្គលិករបស់ **ន.ទ.ក** ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងនៃបទបញ្ជាផ្ទៃក្នុង ដែលសម្រេចដោយ **ន.ទ.ក** ។

ចំពោះមន្ត្រីរាជការក្របខ័ណ្ឌមុខងារសាធារណៈ បទបញ្ជាផ្ទៃក្នុងស្តីពីបុគ្គលិក ត្រូវអនុលោមតាមបទបញ្ញត្តិទាំងឡាយនៃច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដទៃទៀត របស់មន្ត្រីរាជការក្របខ័ណ្ឌមុខងារសាធារណៈ។

មន្ត្រីរាជការក្របខ័ណ្ឌមុខងារសាធារណៈ ដែលបំពេញភារកិច្ចនៅ **ន.ទ.ក** ទទួលបានការផ្តល់លាភការប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភផ្សេងៗ ពីថវិការដ្ឋស្របតាមច្បាប់ និងបទបញ្ញត្តិជាធរមាន។

ការផ្តល់លាភការប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភផ្សេងៗក្រៅពីថវិការដ្ឋ ជូនបុគ្គលិកអចិន្ត្រៃយ៍ និងបុគ្គលិកជាប់កិច្ចសន្យានៃ **ន.ទ.ក** ត្រូវសម្រេចជាគោលការណ៍ដោយរដ្ឋមន្ត្រី **ក.ប.ទ** និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមសំណើរបស់ប្រធាន **ន.ទ.ក** ។

មាត្រា២២ .-

ប្រធាន **ន.ទ.ក** អាចជ្រើសរើសមន្ត្រីដែលមិនស្ថិតក្នុងក្របខ័ណ្ឌមុខងារសាធារណៈឬបុគ្គលិកជាប់កិច្ចសន្យា ដើម្បីយកទៅបម្រើការងារនៅ **ន.ទ.ក** ដោយផ្អែកទៅលើតម្រូវការចាំបាច់ និងស្របតាមបទបញ្ញត្តិជាធរមាន ។ មន្ត្រីទាំងនេះត្រូវគ្រប់គ្រងដោយលក្ខន្តិកៈរបស់ **ន.ទ.ក** ។

ជំពូកទី៤

ដំណើរការរបស់និយ័តករទូរគមនាគមន៍កម្ពុជា

មាត្រា២៣ .-

- ប្រធាននិងសមាជិក **ន.ទ.ក** ត្រូវធ្វើការពេញម៉ោង។
- ប្រធានឬសមាជិក **ន.ទ.ក** ចំនួនយ៉ាងតិច២ (ពីរ)រូប មានសិទ្ធិស្នើសុំកិច្ចប្រជុំពេញអង្គ ។
- ការប្រជុំពេញអង្គរបស់ **ន.ទ.ក** អាចធ្វើទៅបានលុះត្រាតែមានក្រុមចំនួន២/៣ (ពីរភាគបី) នៃសមាជិក។

ការប្រជុំពេញអង្គត្រូវធ្វើឡើងក្រោមអធិបតីភាពរបស់ប្រធានឬប្រធានស្តីទី **ន.ន.ក.** ។

មាត្រា ២៤ .-

រាល់កិច្ចប្រជុំពេញអង្គត្រូវធ្វើឡើងតាមការកោះអញ្ជើញរបស់ប្រធាន **ន.ន.ក.** ដោយបញ្ជាក់អំពីទីកន្លែង កាលបរិច្ឆេទ និងកម្មវត្ថុនៃកិច្ចប្រជុំពេញអង្គ និងដោយភ្ជាប់មកជាមួយនូវរបៀបវារៈ ព្រមទាំងត្រូវជូនដំណឹង យ៉ាងតិចចំនួន៣(បី)ថ្ងៃ មុនថ្ងៃប្រជុំពេញអង្គ លើកលែងតែមានករណីបន្ទាន់ ។

មាត្រា ២៥ .-

ប្រធាននិងសមាជិក ត្រូវមានសំឡេងក្នុងការបោះឆ្នោតលើរាល់បញ្ហាដែលតម្រូវឱ្យមានការអនុម័តពី **ន.ន.ក.** ។ ការអនុម័តនេះត្រូវផ្អែកលើសំឡេងភាគច្រើន ។ ក្នុងករណីសំឡេងស្មើគ្នា សំឡេងប្រធានមាន ឧត្តមានភាព។ ការអនុម័តរបស់ **ន.ន.ក.** យកជាការបានលុះត្រាតែមានវត្តមានប្រធានឬប្រធានស្តីទី ។

សមាជិកអវត្តមានគ្មានសិទ្ធិបញ្ជូនតំណាង ឱ្យមកចូលរួមប្រជុំពេញអង្គជំនួសបានឡើយ ។

រាល់សេចក្តីសម្រេចរបស់ **ន.ន.ក.** ត្រូវកត់ត្រាទុកជាកំណត់ហេតុនិងរបាយការណ៍នៃការប្រជុំ ពេញអង្គដោយមានចុះហត្ថលេខារបស់ប្រធាន សមាជិកទាំងអស់ដែលបានចូលរួមប្រជុំពេញអង្គ និង លេខាធិការនៃអង្គប្រជុំដែលត្រូវចាត់តាំងដោយប្រធាន ។

លេខាធិការនៃអង្គប្រជុំពុំមានសិទ្ធិបោះឆ្នោតឡើយ ។

មាត្រា ២៦ .-

ដើម្បីធ្វើសេចក្តីសម្រេចណាមួយ ប្រធាននិងសមាជិក **ន.ន.ក.** ត្រូវធ្វើការពិចារណាឱ្យបានហ្មត់ចត់ និងត្រឹមត្រូវលើបញ្ហាទាំងអស់ដែលពាក់ព័ន្ធឱ្យស្របទៅតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

មាត្រា ២៧ .-

មុនពេលប្រកាសដាក់ឱ្យប្រើសេចក្តីសម្រេចណាមួយរបស់ខ្លួន **ន.ន.ក.** ត្រូវជូនដំណឹងពីខ្លឹមសារនិង លក្ខខណ្ឌ ហើយត្រូវផ្តល់ឱកាសឱ្យបុគ្គលដែលពាក់ព័ន្ធបង្ហាញភស្តុតាងនិងបញ្ចេញមតិយោបល់ ។ **ន.ន.ក.** ត្រូវជូនដំណឹងក្នុងរយៈពេលមួយសមស្រប អំពីពេលវេលានិងទីកន្លែងសម្រាប់បុគ្គលនោះមានឱកាសផ្តល់ ភស្តុតាងនិងបញ្ចេញមតិយោបល់ ។

មាត្រា ២៨ .-

បន្ទាប់ពី **ន.ន.ក.** ចេញសេចក្តីសម្រេចជាចុងក្រោយ បុគ្គលពាក់ព័ន្ធមានសិទ្ធិប្តឹងតវ៉ាទៅតុលាការ មានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ។ ការប្តឹងតវ៉ានេះត្រូវអនុវត្តក្នុងរយៈពេល៩០(កៅសិប)ថ្ងៃបន្ទាប់ពីថ្ងៃ ចេញសេចក្តីសម្រេច ។

មាត្រា ២៩ .-

ន.ន.ក. មាននិមិត្តសញ្ញានិងត្រាដោយរំឡៃរបស់ខ្លួន ។

ជំពូកទី៥
ទម្រង់បែបបទនៃបញ្ជីលិខិតអនុញ្ញាត វិញ្ញាបនបត្រ និងអាជ្ញាបណ្ណ

មាត្រា៣០ .-

ន.ន.ក ត្រូវរៀបចំបញ្ជីនៃលិខិតអនុញ្ញាត វិញ្ញាបនបត្រ និងអាជ្ញាបណ្ណ ដោយរៀបចំចំណាត់ថ្នាក់ផ្នែក ទៅតាមចរិតលក្ខណៈមួយចំនួនជាអាទិ៍ ប្រភេទនៃប្រតិបត្តិការ រយៈពេល កាលបរិច្ឆេទនៃការចុះបញ្ជី និង អត្តសញ្ញាណរូបវន្តបុគ្គលឬនីតិបុគ្គល លក្ខខណ្ឌបច្ចេកទេសនៃការទទួលសិទ្ធិប្រើប្រាស់និងអាជីវកម្ម ព្រមទាំង បញ្ជីឧបសម្ព័ន្ធជាអាទិ៍ ផែនការវិនិយោគ ផែនការអាជីវកម្មនិងផែនការហិរញ្ញវត្ថុ ។

ជំពូកទី៦
ប្រកាសធនធាន

មាត្រា៣១ .-

ប្រកាសធនធានរបស់ **ន.ន.ក** រួមមាន ៖

- ធនធានដែលរដ្ឋផ្តល់ឱ្យ **ន.ន.ក** និង
- ធនធានដែល **ន.ន.ក** រកបានដោយខ្លួនឯង។

ក្រៅពីប្រកាសធនធានដូចមានចែងក្នុងកថាខណ្ឌទី១ខាងលើ **ន.ន.ក** ក៏មានប្រកាសធនធានផ្សេង ទៀតស្របតាមការកំណត់របស់ **ក.ប.ទ** ។

ជំពូកទី៧
អនុប្បញ្ញត្តិ

មាត្រា៣២ .-

ក្នុងរយៈពេល៣០(សាមសិប)ថ្ងៃបន្ទាប់ពីអនុក្រឹត្យនេះចូលជាធរមាន រចនាសម្ព័ន្ធបញ្ញត្តិករទូរគមនា- គមន៍កម្ពុជានឹងត្រូវជំនួសដោយរចនាសម្ព័ន្ធដែលមានចែងក្នុងអនុក្រឹត្យនេះ ។

មាត្រា៣៣ .-

បន្ទាប់ពីអនុក្រឹត្យនេះចូលជាធរមាន **ន.ន.ក** មានសិទ្ធិប្រើប្រាស់ថវិកាសម្រាប់ឆ្នាំ២០១៦ និងគុណភាព បន្តពីបញ្ញត្តិករទូរគមនាគមន៍កម្ពុជា ។

ជំពូកទី៨
អវសានប្បញ្ញត្តិ

មាត្រា៣៤ .-

អនុក្រឹត្យលេខ១៤០អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់លេខាធិការដ្ឋាននៃបញ្ញត្តិករទូរគមនាគមន៍កម្ពុជា និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យ នេះ ត្រូវចាត់ទុកជានិរាករណ៍ ។

មាត្រា ៣៥ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធប្រធាននិងសមាជិក **ន.ទ.ក.** ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៦
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជូន
សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី សូមហត្ថលេខា
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ប្រាក់ សុខុន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣៥
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

ឧបសម្ព័ន្ធក្នាប់អនុក្រឹត្យលេខ ៤៩ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៦

អង្គការលេខរបស់និយ័តកម្មទូរគមនាគមន៍កម្ពុជា

